

និកាករណ៍ដោយប្រកាសរួមលេខ ១៤៥២ សហវិប្ប
ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១០០ ខ.សហវិប្ប

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥

ប្រកាសរួម
ស្តីពី

ការផ្តល់រង្វាន់លើកទឹកចិត្តជូន

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ និងអនុក្រឹត្យពាក់ព័ន្ធ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៣៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល



- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- យោងប្រកាសរួមលេខ ១០០៥ សហវ. ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

ស ម្រេ ង

ប្រការ ១ :

ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឧបត្ថម្ភជូនមន្ត្រីដែលបំពេញភារកិច្ចផ្ទាល់ និងមន្ត្រីផ្សេងៗទៀត លើការបម្រើសេវាសាធារណៈព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូល។

ប្រការ ២ :

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា រវាងរដ្ឋបាលកណ្តាល និងមន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននៃការបែងចែកភារកិច្ចក្នុងការផ្តល់សេវាសាធារណៈ ដែលអនុវត្តដោយរដ្ឋបាលកណ្តាល និងការផ្តល់សេវាសាធារណៈ ដែលអនុវត្តដោយមន្ទីរជំនាញរាជធានី ខេត្ត។

ប្រការ ៣ :

អនុញ្ញាតឱ្យរដ្ឋបាលកណ្តាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត កាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់ ដោយដកយកពីប្រាក់ចំណូលដែលប្រមូលបានរៀងៗខ្លួនពីការផ្តល់សេវាសាធារណៈ ដូចបានកំណត់ដោយប្រកាសរួមលេខ ១០០៥ សហវ. ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ការកាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់នេះ ត្រូវបានចាត់ទុកថា ថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទានជូនរដ្ឋបាលកណ្តាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត សម្រាប់ការចំណាយឧបត្ថម្ភជូនមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូល ដែលបានកំណត់នៅក្នុងប្រការ១ នៃប្រកាសរួមនេះ។ ប្រាក់រង្វាន់ដែលអនុញ្ញាតឱ្យកាត់ទុកជាមុននេះ រួមមានចំណែកប្រាក់រង្វាន់របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



ប្រការ ៤ :

ការផ្តល់ប្រាក់រង្វាន់ជូនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ជាសមាមាត្រភាគរយធៀបទៅនឹងប្រាក់ចំណូលប្រមូលបាន និងត្រូវបានបែងចែក ដូចខាងក្រោម ៖

ក. ចំពោះចំណូលពីសេវាសាធារណៈនានា ៖

ក១. ការបែងចែកសម្រាប់រដ្ឋបាលកណ្តាល

- បង់ចូលថវិកាជាតិ តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ
- ជូនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ
- ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ

ក២. ការបែងចែកសម្រាប់មន្ទីរជំនាញរាជធានី ខេត្ត

- បង់ចូលថវិកាជាតិ តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ
- ជូនមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ
- ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត តាមចំណែកដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ

ខ. ចំពោះចំណូលពីការដាក់ពិន័យអន្តរការណ៍ ៖

ខ១. ការបែងចែកសម្រាប់រដ្ឋបាលកណ្តាល

- បង់ចូលថវិកាជាតិ ចំនួន ៦០% នៃចំណូលដែលប្រមូលបាន
- ជូនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ចំនួន ៣៩% នៃចំណូលដែលប្រមូលបាន
- ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១% នៃចំណូលដែលប្រមូលបាន

ខ២. ការបែងចែកសម្រាប់មន្ទីរជំនាញរាជធានី ខេត្ត

- បង់ចូលថវិកាជាតិ ចំនួន ៦០% នៃចំណូលដែលប្រមូលបាន
- ជូនមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត ចំនួន ៣៩% នៃចំណូលដែលប្រមូលបាន
- ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ចំនួន ១% នៃចំណូលដែលប្រមូលបាន



ប្រការ ៥ :

រដ្ឋបាលកណ្តាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវគ្រោងចំណូល និងចំណាយដែលជាកម្មវត្ថុសម្រាប់ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងគម្រោងចំណូល និងចំណាយនៃថវិកាប្រចាំឆ្នាំរបស់ខ្លួនដោយឡែកពីគ្នា។ រដ្ឋបាលកណ្តាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវគ្រោងឥណទានប្រាក់រង្វាន់ ដោយគិតបញ្ចូលរួមទាំងឥណទានសម្រាប់ការចំណាយលើប្រាក់រង្វាន់របស់រដ្ឋបាលកណ្តាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវគ្រោងឥណទានប្រាក់រង្វាន់ ដោយគិតបញ្ចូលរួមទាំងឥណទានសម្រាប់ការចំណាយលើប្រាក់រង្វាន់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត។



Handwritten signature and initials.

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិ ដូចប្រតិបត្តិការនៃចំណូល និងចំណាយដទៃទៀតរបស់រដ្ឋបាលកណ្តាល និងមន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលដែរ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយលើប្រាក់រង្វាន់នេះ ជាកម្មវត្ថុនៃការធ្វើអាណត្តិបើកប្រាក់ ដើម្បីទូទាត់ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទានពីថវិកាជាតិ(ប្រាក់ចំណូលដែលបានកាត់ទុកជាមុន)។

ការកត់ត្រាចំណូល និងចំណាយក្នុងកិច្ចប្រតិបត្តិការថវិកាជាតិ លើការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តតាមនីតិវិធីទូទាត់ប្រាក់បុរេប្រទាន ដូចខាងក្រោម ៖

ក. ផ្នែកចំណូលៈត្រូវធ្វើសលាកប័ត្រចំណូលថវិកាជាតិ នូវចំនួនទឹកប្រាក់ដែលបានបុរេប្រទាន ៖

- ចំពោះរដ្ឋបាលកណ្តាលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលត្រូវរៀបចំ និងបញ្ជូនសលាកប័ត្រចំណូលថវិកាជាតិ មកនាយកដ្ឋានចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាព ស្តីពីការអនុវត្តចំណូល និងតារាង ស្តីពីការគណនាប្រាក់រង្វាន់ ព្រមទាំងរបាយការណ៍ ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ នាយកដ្ឋានចំណូលមិនមែនសារពើពន្ធ ត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកប័ត្រ។
- ចំពោះមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលរាជធានី ខេត្តត្រូវរៀបចំ និងបញ្ជូនសលាកប័ត្រចំណូលថវិកាជាតិ មកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាព ស្តីពីការអនុវត្តចំណូល និងតារាង ស្តីពីការគណនាប្រាក់រង្វាន់ ព្រមទាំងរបាយការណ៍ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកប័ត្រ។

ខ. ផ្នែកចំណាយៈ ត្រូវធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះនៅក្នុងសលាកប័ត្រចំណូលថវិកាជាតិ។

ប្រការ ៦ ៖

ក្រោយពីបានបំពេញនីតិវិធី ដែលមានចែងក្នុងប្រការ ៥ ខាងលើ ការបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្ត ដូចខាងក្រោម ៖

ក. ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។



ខ. ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

ប្រការ ៧ :

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសរួមនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៨ :

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រោមឱវាទក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ឧបនាយករដ្ឋមន្ត្រី & *UK*

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ភាគ លេខ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល



ស៊ុយ សែម

ចម្លងជូន:

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
- អាជ្ញាធរសេរីភូមិជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- គ្រប់រដ្ឋបាលរាជធានី ខេត្ត
- ដើម្បីជូនជ្រាប
- ដូចប្រការ ៨ «ដើម្បីមុខការ»
- ឯកសារ-កាលប្បវត្តិ

តារាងឧបសម្ព័ន្ធ

គ្រាប់ដីចម្រុះការសង្គមលេខ ១០០៦ សហគមន៍ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២
ស្តីពីការផ្តល់ច្បាប់លើកទី៣៧ ជូនក្រសួងសុខាភិបាល (ក. ២៧) និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក. សហវ)

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ២៧	ក. សហវ
អង្គនាយកដ្ឋានធនធានរ៉ែ (អាជ្ញាប័ណ្ណធនធានរ៉ែ)				
ក.	ថ្លៃចុះបញ្ជី			
1	អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ	70%	29%	1%
2	អាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្នល់ប្រមូល៖			
	- ខ្សាច់សំណង់ ឡាតេត ដីឥដ្ឋ	70%	29%	1%
	- ថ្នល់សំណង់ ថ្នល់ ក្រសែ ម្ខាងសិលា និងថ្មផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល	70%	29%	1%
3	អាជ្ញាប័ណ្ណអាជីវកម្មរ៉ែក្បែរថ្មមានតម្លៃ	70%	29%	1%
4	អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ	70%	29%	1%
5	អាជ្ញាប័ណ្ណស្វែងរក	70%	29%	1%
6	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ	70%	29%	1%
ខ.	ថ្លៃពាក្យសុំ (តម្រៃអាជ្ញាប័ណ្ណ)			
1	អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ	70%	29%	1%
2	អាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្នល់ប្រមូល៖			
	- ខ្សាច់សំណង់ ឡាតេត ដីឥដ្ឋ	70%	29%	1%
	- ថ្នល់សំណង់ ថ្នល់ ក្រសែ ម្ខាងសិលា និងថ្មផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សហវ
3	អាជ្ញាប័ណ្ណអាជីវកម្មវិស្វកម្មមានតម្លៃ	70%	29%	1%
4	អាជ្ញាប័ណ្ណកែច្នៃធនធានដែលមាន៖			
	- កំលាំងពលកម្មតិចជាង 7នាក់	70%	29%-	1%
	- កំលាំងពលកម្មពី 7នាក់ ទៅ 14នាក់	70%	29%	1%
	- កំលាំងពលកម្មលើសពី 14នាក់	70%	29%	1%
5	អាជ្ញាប័ណ្ណស្វែងរក	70%	29%	1%
6	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ	70%	29%	1%
គ.	ផ្នែកស្វាបន្ត			
1	អាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយជួសប្រាប់៖			
	- ខ្សាច់សំណង់ ឡាតេតិក ដីឥដ្ឋ	70%	29%	1%
	- ជួសជុល ជួសជុល ឬអារ គ្រួស ម្ខាងលិលា និងជួសជុលផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែល	70%	29%	1%
2	អាជ្ញាប័ណ្ណអាជីវកម្មវិស្វកម្មមានតម្លៃ	70%	29%	1%
3	អាជ្ញាប័ណ្ណកែច្នៃធនធានដែលមាន៖			
	- កំលាំងពលកម្មតិចជាង 7នាក់	70%	29%	1%
	- កំលាំងពលកម្មពី 7នាក់ ទៅ 14នាក់	70%	29%	1%
	- កំលាំងពលកម្មលើសពី 14នាក់	70%	29%	1%
4	អាជ្ញាប័ណ្ណស្វែងរក	70%	29%	1%
5	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សបរ
អង្គនាយកដ្ឋានទានសហគមន៍				
ក.	ចុះបញ្ជីសិប្បកម្ម ដើមទុនតិចជាង 50,000 ដុល្លារ	70%	29%	1%
ខ.	ប្រកាសបង្កើតរោងចក្រ និងសិប្បកម្ម			
1	ដើមទុនតិចជាង 50,000 ដុល្លារ	70%	29%	1%
2	ដើមទុនស្មើ ឬច្រើនជាង 50,000 ដុល្លារ ដល់ 250,000 ដុល្លារ	70%	29%	1%
3	ដើមទុនច្រើនជាង 250,000 ដុល្លារ ដល់ 500,000 ដុល្លារ	70%	29%	1%
4	ដើមទុនច្រើនជាង 500,000 ដុល្លារ	70%	29%	1%
គ.	វិញ្ញាបនបត្រដំណើរការរោងចក្រ និងសិប្បកម្ម			
1	ដើមទុនតិចជាង 50,000 ដុល្លារ	70%	29%	1%
2	ដើមទុនស្មើ ឬច្រើនជាង 50,000 ដុល្លារ ដល់ 250,000 ដុល្លារ	70%	29%	1%
3	ដើមទុនច្រើនជាង 250,000 ដុល្លារ ដល់ 500,000 ដុល្លារ	70%	29%	1%
4	ដើមទុនច្រើនជាង 500,000 ដុល្លារ	70%	29%	1%
ឃ.	លិខិតអនុញ្ញាតពង្រីកផលិតកម្ម និងប្តូរទីតាំង ឬរម្ងាស់ និងប្តូរឈ្មោះរោងចក្រ និងសិប្បកម្ម			
1	ដើមទុនតិចជាង 50,000 ដុល្លារ	70%	29%	1%
2	ដើមទុនស្មើ ឬច្រើនជាង 50,000 ដុល្លារ ដល់ 250,000 ដុល្លារ	70%	29%	1%
3	ដើមទុនច្រើនជាង 250,000 ដុល្លារ ដល់ 500,000 ដុល្លារ	70%	29%	1%
4	ដើមទុនច្រើនជាង 500,000 ដុល្លារ	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧរថ	ក. សហវ
ង.	លិខិតបញ្ជាក់មុខសញ្ញា និង/ឬស្នងដោះប្រើប្រាស់សារធាតុគីមី			
1	តម្លៃនាំចូលតិចជាង 50លានរៀល	70%	29%	1%
2	តម្លៃនាំចូលចាប់ពី 50លានរៀល ដល់ 500លានរៀល	70%	29%	1%
3	តម្លៃនាំចូលច្រើនជាង 500លានរៀល	70%	29%	1%
ច.	ការផ្តល់ប្រកាសនីយបត្រតក្កកម្ម			
1	ការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្ម			
	ក.សេចក្តីអះអាង 10 ដំបូង	70%	29%	1%
	ខ.សេចក្តីអះអាងលើសពី 10 ដំបូង	70%	29%	1%
2	ការប្រកាសអាទិភាព (Claim priority)	0%	0%	0%
3	ការផ្តល់ប្រកាសនីយបត្រតក្កកម្ម	70%	29%	1%
4	ការបោះពុម្ពផ្សាយចំពោះការផ្តល់ប្រកាសនីយបត្រតក្កកម្មសំរាប់ផ្សព្វផ្សាយជូន	70%	29%	1%
5	ការបញ្ជាក់ការកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ ឬប្តូរម្ចាស់កម្មសិទ្ធិ	70%	29%	1%
6	ការស្នើសុំអាជ្ញាប័ណ្ណបញ្ជា	70%	29%	1%
7	ការប្តឹងលើការរំលោភបំពាន និងដោះស្រាយវិវាទ	70%	29%	1%
8	ការបញ្ជាក់លើឯកសារថតចម្លង	70%	29%	1%
9	ការដកស្រង់ព័ត៌មានពាក់ព័ន្ធសំណុំលិខិតស្នើសុំ	0%	0%	0%
10	ការបង់កម្រៃប្រចាំឆ្នាំដើម្បីរក្សាសុពលភាពសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម និងប្រកាសនីយបត្រតក្កកម្ម (ចាប់ពីរយៈពេល 1ឆ្នាំក្រោយកាលបរិច្ឆេទស្នើសុំចុះបញ្ជី)			



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧរថ	ក. សហវ
	- ឆ្នាំទី២	70%	29%	1%
	- ឆ្នាំទី៣	70%	29%	1%
	- ឆ្នាំទី៤	70%	29%	1%
	- ឆ្នាំទី៥	70%	29%	1%
	- ឆ្នាំទី៦	70%	29%	1%
	- ឆ្នាំទី៧	70%	29%	1%
	- ឆ្នាំទី៨	70%	29%	1%
	- ឆ្នាំទី៩	70%	29%	1%
	- ឆ្នាំទី១០	70%	29%	1%
	- ឆ្នាំទី១១	70%	29%	1%
	- ឆ្នាំទី១២	70%	29%	1%
	- ឆ្នាំទី១៣	70%	29%	1%
	- ឆ្នាំទី១៤	70%	29%	1%
	- ឆ្នាំទី១៥	70%	29%	1%
	- ឆ្នាំទី១៦	70%	29%	1%
	- ឆ្នាំទី១៧	70%	29%	1%
	- ឆ្នាំទី១៨	70%	29%	1%
	- ឆ្នាំទី១៩	70%	29%	1%
	- ឆ្នាំទី២០	70%	29%	1%



១

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សហវ
11	ការពិន័យលើការយឺតយ៉ាវចំពោះការបង់កម្រៃប្រចាំឆ្នាំ រយៈពេល ៩ខែ	50%	49%	1%
12	ការផ្តល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍			
1	ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍			
	- សេចក្តីអះអាង 10 ជំហូង	70%	29%	1%
	- សេចក្តីអះអាងលើស 10 ជំហូង	70%	29%	1%
2	ការប្រកាសអាទិភាព	0%	0%	0%
3	ការផ្តល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍	70%	29%	1%
4	ការបោះពុម្ពផ្សាយចំពោះការផ្តល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ សម្រាប់ផ្សព្វផ្សាយ	70%	29%	1%
5	ការបញ្ជាក់ការកាត់ត្រាកិច្ចសន្យាអាជ្ញាបណ្ណបញ្ជូនការប្តូរម្ចាស់ កម្មសិទ្ធិ	70%	29%	1%
6	ការស្នើសុំអាជ្ញាបណ្ណបញ្ជា	70%	29%	1%
7	ការប្តឹងលើការរំលោភបំពាន និងដោះស្រាយវិវាទ	70%	29%	1%
8	ការបញ្ជាក់លើឯកសារថតចម្លង	70%	29%	1%
9	ការដកស្រង់ព័ត៌មានពាក់ព័ន្ធសំនុំឧក្រិដ្ឋ	0%	0%	0%
10	ការបង់កម្រៃប្រចាំឆ្នាំដើម្បីរក្សាសុពលភាពសំនុំឧក្រិដ្ឋសុំ វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ (ចាប់ពីរយៈពេល 1 ឆ្នាំក្រោយពេលស្នើសុំចុះបញ្ជី)			
	- ឆ្នាំទី 2	70%	29%	1%
	- ឆ្នាំទី 3	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សហវ
	- ឆ្នាំទី៤	70%	29%	1%
	- ឆ្នាំទី៥	70%	29%	1%
	- ឆ្នាំទី៦	70%	29%	1%
	- ឆ្នាំទី៧	70%	29%	1%
11	ការពិន័យលើការយឺតយ៉ាវចំពោះការបង់កម្រៃប្រចាំឆ្នាំ រយៈពេល ៦ខែ	50%	49%	1%
ជ.	ការចុះបញ្ជីគំនូរបង្ហាញសៀគ្វីបង្រួម			
1	ការដាក់ពាក្យស្នើសុំចុះបញ្ជីគំនូរបង្ហាញសៀគ្វីបង្រួម	70%	29%	1%
2	ការប្រកាសអាទិភាព	0%	0%	0%
3	ការបោះពុម្ពផ្សាយពាក្យចុះបញ្ជីគំនូរបង្ហាញសៀគ្វីបង្រួម	70%	29%	1%
4	ការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម	70%	29%	1%
5	ការបញ្ជាក់លើការកាត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ ឬការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ	70%	29%	1%
6	ការប្តឹងលើការលោកបំពាននិងដោះស្រាយវិវាទ	70%	29%	1%
7	ការបញ្ជាក់លើឯកសារថតចម្លង	70%	29%	1%
8	ការដកស្រង់ព័ត៌មានពាក់ព័ន្ធសំនុំសិខិតស្នើសុំ	0%	0%	0%
9	ការពិន័យលើការយឺតយ៉ាវចំពោះការបង់កម្រៃប្រចាំឆ្នាំ រយៈពេល ៦ខែ	50%	49%	1%
ឈ.	ការចុះបញ្ជីគំនូរឧស្សាហកម្ម			
1	ការដាក់ពាក្យស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម និងត្រួតពិនិត្យខ្លឹមសារគំនូរឧស្សាហកម្ម	70%	29%	1%
2	ការចុះបញ្ជីគំនូរឧស្សាហកម្មរយៈពេល៥ឆ្នាំដំបូង	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សហវ
3	ការបោះឆ្នោតជ្រើសរើសអង្គការក្រៅរដ្ឋបាលស្រុក/ខណ្ឌ	70%	29%	1%
4	ការចុះបញ្ជីសារធាតុចូលស្ថាប័ន (ចាប់ពីដើមឆ្នាំទី១០ ឆ្នាំទី១៥)	70%	29%	1%
5	ការចុះបញ្ជីសារធាតុចូលស្ថាប័ន (ចាប់ពីដើមឆ្នាំទី១៥ ឆ្នាំទី១៥)	70%	29%	1%
6	ការបោះឆ្នោតជ្រើសរើសអង្គការក្រៅរដ្ឋបាលស្រុក/ខណ្ឌ	70%	29%	1%
7	ការបញ្ជាក់លិខិតសារថតចម្លង	70%	29%	1%
8	សំណើសុំស្រាវជ្រាវព័ត៌មានទាក់ទងនឹងអ្នកដាក់ពាក្យសុំប្រគល់/កម្ម	70%	29%	1%
9	ការបញ្ជាក់លិខិតសារថតចម្លងស្នាមដាក់បញ្ជីប្រជាជន	70%	29%	1%
10	ការប្តឹងលើការរំលោភបំពាន និងដោះស្រាយវិវាទ	70%	29%	1%
11	ការយឺតយ៉ាវក្នុងការបង់កម្រៃនៃការចុះបញ្ជីសារធាតុចូលស្ថាប័ន	70%	29%	1%
បន្ថែមលើការបង់ប្រាក់ស្រុក/ខណ្ឌ				
I. វិញ្ញាបនបត្រ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត				
1.	វិញ្ញាបនបត្រ			
	- ត្រូវពិនិត្យផ្ទៀងផ្ទាត់	70%	29%	1%
	- អនុម័តតុល្យ	70%	29%	1%
	- ចុះបញ្ជីសារធាតុចូលស្ថាប័ន	70%	29%	1%
	- ទទួលស្គាល់ស្តង់ដារប្រតិបត្តិ	70%	29%	1%
	- ទទួលស្គាល់ជំនាញអាជ្ញាបណ្ណ	70%	29%	1%
	- ទទួលស្គាល់មន្ទីរពិសោធន៍ផ្នែកបច្ចេកទេស/សិប្បកម្ម	70%	29%	1%
	- ព្យាបាល	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧថ	ក. សហវ
2	ការបន្តវិញ្ញាបនបត្រ			
	- ត្រូវពិនិត្យផ្ទៀងផ្ទាត់	70%	29%	1%
	- អនុម័តគំរូ	70%	29%	1%
	- ចុះបញ្ជីមាត្រាសាស្ត្រ	70%	29%	1%
	- ទទួលស្គាល់ស្តង់ដារប្រតិបត្តិ	70%	29%	1%
	- ទទួលស្គាល់ជំនាញមាត្រាសាស្ត្រ	70%	29%	1%
	- ទទួលស្គាល់មន្ទីរពិសោធន៍ផ្ទៃក្នុងរោងចក្រ/សិប្បកម្ម	70%	29%	1%
	- ព្យាសកម្ម	70%	29%	1%
3	អាជ្ញាប័ណ្ណផលិត ឬជួសជុល និងប្រើពាណិជ្ជសញ្ញាមាត្រាសាស្ត្រកម្ពុជា			
	- ដើមទុនច្រើនជាង 2លានដុល្លារ	70%	29%	1%
	- ដើមទុនច្រើនជាង 5ម៉ឺនដុល្លារ ដល់ 2លានដុល្លារ	70%	29%	1%
	- ដើមទុនច្រើនជាង 3ពាន់ដុល្លារ ដល់ 5ម៉ឺនដុល្លារ	70%	29%	1%
	- ដើមទុនតិចជាង ឬស្មើ 3ពាន់ដុល្លារ	70%	29%	1%
4	ការបន្តអាជ្ញាប័ណ្ណផលិត ឬជួសជុល និងប្រើពាណិជ្ជសញ្ញាមាត្រា សាស្ត្រកម្ពុជា			
	- ដើមទុនច្រើនជាង 2លានដុល្លារ	70%	29%	1%
	- ដើមទុនច្រើនជាង 5ម៉ឺនដុល្លារ ដល់ 2លានដុល្លារ	70%	29%	1%
	- ដើមទុនច្រើនជាង 3ពាន់ដុល្លារ ដល់ 5ម៉ឺនដុល្លារ	70%	29%	1%
	- ដើមទុនតិចជាង ឬស្មើ 3ពាន់ដុល្លារ	70%	29%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧប	ក. សហ
5	លិខិតអនុញ្ញាតការនាំចូលឧបករណ៍មាត្រាសាស្ត្រ និងស្តង់ដារ មាត្រាសាស្ត្រ (គិតតម្លៃនាំចូលម្តង)			
	- ការនាំចូលមានតម្លៃលើសពី 500លានរៀល	70%	29%	1%
	- ការនាំចូលមានតម្លៃចាប់ពី 50លានរៀល ដល់ 500លានរៀល	70%	29%	1%
	- ការនាំចូលមានតម្លៃចាប់ពី 5លានរៀល ដល់ 50លានរៀល	70%	29%	1%
	- ការនាំចូលមានតម្លៃតិចជាង 5លានរៀល	70%	29%	1%
II. ត្រួតពិនិត្យផ្សេងៗផ្នែកផ្សេងៗឧបករណ៍មាត្រាសាស្ត្រ ដែលត្រូវបានប្រើសម្រាប់ការធ្វើអាជីវកម្ម				
ក.	ផ្នែកទម្ងន់			
ក1.	ជញ្ជីងមិនស្វ័យប្រវត្តិ			
	- លើសពី 100គីឡូក្រាម ដល់ 1តោន	50%	49%	1%
	- លើសពី 1តោន ដល់ 5តោន	50%	49%	1%
	- លើសពី 5តោន ដល់ 10តោន	50%	49%	1%
	- លើសពី 10តោន ដល់ 40តោន	50%	49%	1%
	- លើសពី 40 តោន	50%	49%	1%
ក2.	ជញ្ជីងឌីជីថល			
	- លើសពី 100គីឡូក្រាម ដល់ 1តោន	50%	49%	1%
	- លើសពី 1តោន ដល់ 5តោន	50%	49%	1%
	- លើសពី 5តោន ដល់ 10តោន	50%	49%	1%
	- លើសពី 10តោន ដល់ 40តោន	50%	49%	1%
	- លើសពី 40 តោន	50%	49%	1%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. ឧប	ក. សហវ
ខ.	ចំណុះផង និងថយន្តផ្គត់ផ្គង់			
	- លើសពី 100លីត្រ ដល់ 500លីត្រ	50%	49%	1%
	- លើសពី 500លីត្រ ដល់ 2000លីត្រ	50%	49%	1%
	- លើសពី 2,000លីត្រ ដល់ 8,000លីត្រ	50%	49%	1%
	- លើសពី 8,000លីត្រ ដល់ 12,000លីត្រ	50%	49%	1%
	- លើសពី 12,000លីត្រ ដល់ 23,000លីត្រ	50%	49%	1%
	- លើសពី 23,000លីត្រ ដល់ 30,000លីត្រ	50%	49%	1%
	- លើសពី 30,000លីត្រ ដល់ 38,000លីត្រ	50%	49%	1%
	- លើសពី 38,000លីត្រ	50%	49%	1%
គ.	ឧបករណ៍ចែកចាយ (ប្រេងឥន្ធនៈ និងហ្គាស)			
	- ដៃបាញ់ប្រេងឥន្ធនៈ 1 (តាមស្ថានីយប្រេង)	50%	49%	1%
	- ដៃប្រេងប្រេងឥន្ធនៈ 1 (តាមប្រេងប្រេង)	50%	49%	1%
ឃ.	កុងតឺន័រ	50%	49%	1%



បញ្ជាក់: ចំពោះចំណូលដែលប្រមូលបានពីការផ្តល់សេវាសាធារណៈដោយមន្ទីរពេទ្យ និងវិទ្យាស្ថាន ខេត្ត ការផ្តល់សេវាសាធារណៈដោយមន្ទីរពេទ្យ និងវិទ្យាស្ថាន ខេត្ត ត្រូវបានបែងចែកជា ២ ភាគ ១ ភាគ ២ ដូចមានចែងក្នុងតារាងខាងលើនេះ។